

**មន្ត្រីសុខាភិបាលបញ្ជាឱ្យត្រួតពិនិត្យ កូវីដ-១៩**

បទបញ្ជាសុខភាពសាធារណៈអាសន្នការដាក់ឱ្យនៅដាច់ពីគេ

ចេញកាលបរិច្ឆេទបញ្ជាទិញ៖ ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០

បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

**សេចក្តីសង្ខេប៖** បទបញ្ជាធានារ៉ាប់រងដែលបានធ្វើបច្ចុប្បន្នភាពនេះធ្វើវិសោធនកម្មឡើងវិញនិងជំនួសឱ្យបទបញ្ជាធានារ៉ាប់រងដែលចេញដោយមន្ត្រីសុខភាពឡុងប៊ិចចាប់ពីថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ ។ ទាក់ទងនឹងការប៉ះពាល់នឹងកូវីដ-១៩ ។ ការផ្លាស់ប្តូរត្រូវបានបន្តិចជាពិសេស។”

រដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតជាប់ជំរក(កូវីដ-១៩)រាតត្បាត។ ការរីករាលដាលនៃជំងឺរាតជាប់ជំរក(កូវីដ-១៩)គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពរបស់សាធារណជននៅក្នុងទីក្រុងឡុងប៊ិច។ កូវីដ-១៩អាចរាលដាលយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ បុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមានកូវីដ-១៩អាចងាយឆ្លងនិងរាលដាលទោះបីពួកគេមានរោគសញ្ញាស្រាលក៏ដោយ។ មិនមានវ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងថ្នាំកូវីដ-១៩និងមិនមានការព្យាបាលជាក់លាក់ចំពោះរោគសញ្ញារបស់វាទេ។ មនុស្សគ្រប់រូបប្រចុយនឹងជំងឺដែលមានជម្ងឺកូវីដ-១៩ប៉ុន្តែមនុស្សខ្លះងាយនឹងមានជំងឺធ្ងន់ធ្ងររួមទាំងជំងឺរលាកសួតជំងឺខ្សោយសេរីវិក្ខុឬប្រការស្លាប់ដោយសារអាយុរបស់ពួកគេស្ថានភាពរាងកាយនិងឬស្ថានភាពសុខភាព។

ដើម្បីជួយដល់ការរីករាលដាលរបស់ កូវីដ-១៩ យឺត ៗ ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធសុខាភិបាលនៅឡុងប៊ិចកុំអោយមានការលិចលង់វាចាំបាច់សម្រាប់មន្ត្រីសុខភាពទីក្រុងឡុងប៊ិច (មន្ត្រីសុខាភិបាល) តម្រូវឱ្យមានការផ្តាច់ខ្លួនរបស់មនុស្សដែលប្រឈមនឹងមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន កូវីដ-១៩។ ការដាក់ឱ្យនៅដាច់ពីគ្នាបំបែកមនុស្សដែលត្រូវបានប៉ះពាល់ទៅនឹងថ្នាំ កូវីដ-១៩ ពីអ្នកដទៃរហូតដល់វាត្រូវបានគេកំណត់ថាពួកគេមិនមានគ្រោះថ្នាក់ក្នុងការរាលដាលជំងឺ។ នេះការពារមនុស្សគ្រប់គ្នារួមទាំងមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាមនុស្សចាស់និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

**ស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ប្រទេសកាលីហ្វ័រញ៉ានិង**

**ផ្នែកកូដសុវត្ថិភាព ១០១០៤០, ១០១០៨៥, ១២០១៧៥, ១២០២១៥, ១២០២២០, និង ១២០២២៥**

**បទបញ្ជាសុខភាពក្រុងឡុងប៊ិចជាទីក្រុងឡុងប៊ិច៖**

**រាល់ទំនាក់ទំនងគ្រួសារដែលជិតស្និទ្ធអ្នកមើលថែនិងអ្នកជិតស្និទ្ធដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន កូវីដ-១៩ ខណៈពេលដែលមនុស្សម្នាក់នោះគឺឆ្លងត្រូវតែផ្តាច់ខ្លួន។ មនុស្សដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពីសុខភាពសាធារណៈដែលបានយោងនៅក្នុងបទបញ្ជានេះ។**

**តម្រូវការដាច់ខាតសម្រាប់ទំនាក់ទំនងគ្រួសារដៃគូជិតស្និទ្ធអ្នកថែទាំនិងទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានប្តូរទំនងជា  
មាន កូរីដ-១៩**

មនុស្សម្នាក់ត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានប្តូរទំនងជាមាន កូរីដ-១៩ ប្រសិនបើពួកគេ៖

ក។ ស្ថិតក្នុងចម្ងាយប្រាំមួយ (៦) ហ្វីតលើសពី ១០ នាទីឬ

ខ។ មានទំនាក់ទំនងដោយផ្ទាល់ដែលមិនបានការពារទៅនឹងការសំងាត់ឬការហូរចេញ (ឧ។កណ្តាស់ឬក្អក)

របស់មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានប្តូរទំនងជាមាន កូរីដ-១៩ ។

បុគ្គលទាំងអស់ដែលដឹងថាពួកគេមានទំនាក់ទំនងជិតស្និទ្ធ (ដូចជាសមាជិកគ្រួសារដៃគូជិតស្និទ្ធអ្នកមើលថែនៅខាងក្រៅកន្លែងថែទាំសុខ  
ភាពប្តូរទំនងជិតស្និទ្ធផ្សេងទៀត) ជាមួយបុគ្គលដែលមានរោគសញ្ញាបុគ្គលថ្នាំអាស៊ីរីនដូចដែលបានកំណត់ដោយបទបញ្ជានេះ  
(ខាងក្រោម), តម្រូវឱ្យធ្វើសកម្មភាពដូចខាងក្រោម៖

- ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅក្នុងផ្ទះឬកន្លែងស្នាក់នៅផ្សេងទៀតរហូតដល់ ១៤ ថ្ងៃគិតចាប់ពីថ្ងៃចុង  
ក្រោយដែលពួកគេបានទាក់ទងជាមួយអ្នកដែលមានរោគសញ្ញានេះប្តូរទំនងជាមានកូរីដ-១៩ ។ កា  
រដាក់ខ្លួនដោយខ្លួនឯងគឺចាំបាច់ប្រសិនបើបុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលមាន៖
  - ក។ ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់ កូរីដ-១៩។
  - ខ។ សញ្ញានិងរោគសញ្ញាដែលត្រូវនឹង កូរីដ-១៩ក្នុងរយៈពេល ១៤ ថ្ងៃនៃការទាក់ទងជិតស្និទ្ធជាមួយ  
មនុស្សម្នាក់ដែលធ្លាប់មានឬត្រូវបានគេជឿជាក់ថាមាន កូរីដ-១៩។ ឬ
  - គ។ ត្រូវបានជូនដំណឹងដោយគ្រូពេទ្យថាពួកគេទំនងជាមាន កូរីដ-១៩ ។
- បុគ្គលម្នាក់ៗតម្រូវឱ្យផ្តាច់ខ្លួនដោយខ្លួនឯងសម្រាប់រយៈពេល១៤ថ្ងៃកូរីដ-១៩។ រយៈពេលនៃការភ្ជួរដោយសារតែពួកគេមាន  
ហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍនិងរីករាលដាល កូរីដ-១៩។ ជនដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេមិនអាចចាកចេញពីកន្លែងដែល  
ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេឬចូលកន្លែងសាធារណៈឬឯកជនផ្សេងទៀតក្នុងកំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគេលើកលែង  
តែទទួលបានការព្យាបាលចាំបាច់។ ប្រសិនបើបុគ្គលម្នាក់ត្រូវបានធ្វើតេស្តក្នុងអំឡុងពេលនៃការដាច់រយៈពេល 14 ថ្ងៃហើយលទ្ធ  
ផលគឺអវិជ្ជមាននេះមិនរាប់បញ្ចូលអ្នកពីការដាក់ឱ្យនៅដាច់ពីគេទេ។ អ្នកត្រូវតែនៅដាច់ដោយឡែកពីគេក្នុងរយៈពេល ១៤ ថ្ងៃពេ  
ញ។
  - ក។ ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវរាល់តម្រូវការដែលមានក្នុង“គោលការណ៍ណែនាំ  
ការធានារ៉ាប់រងផ្ទះសម្រាប់ទំនាក់ទំនងជិតស្និទ្ធទៅនឹងជំងឺកូរីដណាវីឆ្នាំ២០១៩(កូរីដ-១៩)”ដែលអាចប្រើបានជាភាសា  
[អង់គ្លេស](#) និង [អេស៉្បាញ](#) ។
  - ខ។ ប្រសិនបើអ្នកដែលដាច់ពីគេធ្លាក់ខ្លួនឈឺគ្រុនក្តៅក្អកឬដកដង្ហើមខ្លីៗ អស់កម្លាំងសាច់ដុំឬឈឺខ្លួនឈឺក្បាលបាត់បង់រស  
ជាតិឬក្លិនថ្មីឈឺបំពង់កច្រមុះហៀរសំបោរក្អកក្អួតឬរាត។ (ទោះបីរោគសញ្ញារបស់ពួកគេស្រាល) ដើម្បីការពារអ្នកដទៃពីកូ  
រីដ-១៩ ពួកគេត្រូវតែនៅដាច់ដោយឡែកពីគេនៅផ្ទះនិងឆ្ងាយពីមនុស្សផ្សេងទៀត។ និងអនុវត្តតាម“សេចក្តីណែនាំអំពី  
ការដកខ្លួនចេញនៅផ្ទះសម្រាប់អ្នកដែលមានវិស្វកម្មណាវីឆ្នាំ២០១៩(កូរីដ-១៩)”ដែលអាចរកបានជា  
ភាសា [អង់គ្លេស](#) និង [អេស៉្បាញ](#)។ នេះគឺដោយសារតែពួកគេទំនងជាមានកូរីដ-១៩ ហើយបើដូច្នោះអាចចម្លងវាទៅអ្នកដ  
ទៃ។


"រោគសញ្ញាស្រដៀងគ្នា:" ត្រូវបានកំណត់ថាជាមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមានការធានារ៉ាប់រងសុខភាពគម្រប - ២៩ ចាប់ផ្តើម ២ ថ្ងៃមុនពេលពួកគេចាប់ផ្តើមបង្ហាញរោគសញ្ញារហូតដល់ភាពងាយស្រួលរបស់មនុស្សនោះចប់។

"បុគ្គលដែលមិនដឹងខ្លួនមានរោគសញ្ញា" ត្រូវបានកំណត់ថាជាមនុស្សម្នាក់ដែលមានតេស្តវិជ្ជមាន -ID ១៩ (តេស្តភីអេស-PCR សំរាប់អេសអេសអេសអេសអេស) ប៉ុន្តែមិនមានរោគសញ្ញាណាដែលត្រូវបានគេគិតថាឆ្លង ២ ថ្ងៃមុនពេលការធ្វើតេស្តរបស់ពួកគេត្រូវបានធ្វើឡើងរហូតដល់ ១០ ថ្ងៃក្រោយ ការសាកល្បងរបស់ពួកគេត្រូវបានធ្វើឡើង។

បទបញ្ជានេះមិនអនុវត្តចំពោះនិយោជិកនៃទីភ្នាក់ងាររដ្ឋាភិបាលនិងអ្នកធ្វើការផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតឡើយ។ ប្រសិនបើទីភ្នាក់ងារនេះពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលបានធ្វើការប្តេជ្ញាចិត្ត។ ដោយសារការណែនាំ CDC ដែលវិធីសាស្ត្រជំនួស កូវីដ-១៩ ការការពារការបញ្ជូនគឺចាំបាច់ដើម្បីធានាបាននូវការបន្តសេវាកម្មសំខាន់ៗដល់សហគមន៍។ កន្លែងថែទាំសុខភាពក៏អាចសម្របសម្រួលពិធីសារដាច់ដោយឡែករបស់ពួកគេនៅចំពោះមុខកង្វះកន្លែងធ្វើការធ្ងន់ធ្ងរ។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមដែលអាចរាប់បញ្ចូលការឃុំខ្លួនស៊ីវិលនៅមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈប្រសិនបើបុគ្គលដែលជាកម្មវត្ថុបទបញ្ជានេះរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។ ការបំពានបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការពិន័យឬទាំងនៅក្រោមសុខភាពរដ្ឋកាលីហ្វ័រញ៉ានិងមាត្រា ១២០២៧៥ ។ លើសពីនេះទៀតអនុលោមតាមផ្នែកទី ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ាដ្ឋមន្ត្រីសុខាភិបាលស្នើឱ្យនាយប៉ូលីសក្រុងឡងប៊ិចធានានូវការគោរពនិងអនុវត្តបទបញ្ជានេះ។ ការរំលោភលើបទបញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលនឹងកើតមានហើយបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ។

វាត្រូវបានគេបញ្ជាក់ផ្ទះ៖



Anissa Davis, MD, DrPH,  
មន្ត្រីសុខាភិបាលក្រុងឡងប៊ិច  
កាលបរិច្ឆេទ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០

**ការផ្សព្វផ្សាយបទបញ្ជាបន្ទាន់**

ក្នុងនាមជាប្រធានផ្នែកការពារស៊ីវិលសម្រាប់ទីក្រុងឡងប៊ិចអនុលោមតាមក្រុងឡងប៊ិច ក្រុម ("LBMC") ផ្នែក ២.៦៩.០៦០.A និងអនុលោមតាមបទបញ្ញត្តិនៃ LBMC ជំពូក ៨.១២០ ខ្ញុំត្រូវបាន អនុញ្ញាតឱ្យប្រកាសឱ្យប្រើបទបញ្ញត្តិសម្រាប់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់ដោយ ក្របខណ្ឌបន្ទាន់ ១៩ ដោយអនុលោមតាមផ្នែកច្បាប់របស់រដ្ឋាភិបាល។ ៨៦៣៤, និង LBMC ផ្នែក ២.៦៩.០៧ ០.A និង ៨.១២០.០២០ ។ ខាងក្រោមនេះនឹងមានប្រសិទ្ធិភាពសម្រាប់ចិរវេលានៃការបញ្ជាទិញមន្ត្រីសុខាភិបាល ឡងប៊ិច, មន្ត្រីសុខភាពសម្រាប់បទបញ្ជានៃក្របខ័ណ្ឌទី ១៩៖ បទបញ្ជាការធានារ៉ាប់រងសុខភាពសាធារណៈ សាធារណៈដែលបានចេញផ្សាយខាងលើដែលត្រូវបានរាប់បញ្ចូលទាំងស្រុងដោយយោង៖

បទបញ្ជាមន្ត្រីសុខាភិបាលទីក្រុងឡងប៊ិចបទបញ្ជារបស់មន្ត្រីសុខាភិបាលសំរាប់ត្រួតពិនិត្យលើ កូវីដ-១៩៖ សុខភាពសាធារណៈបន្ទាន់បទបញ្ជាដាច់ដោយឡែកត្រូវតែត្រូវបានប្រកាសអោយប្រើជាបទបញ្ជាសំរាប់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិ។

ជនណាក្រោយពីបានដឹងដោយចេតនាដឹងនិងរំលោភឬបដិសេធឬធ្វេសប្រហែសដោយចេតនាដើម្បីអនុលោមតាមបទបញ្ជាសុខភាពដែលត្រូវបានបញ្ជាក់ដោយច្បាប់ខាងលើនឹងមានពិន្ទុភាពពីបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដោយពិន័យមិនលើសពីមួយពាន់ដុល្លារ (១.០០០ ដុល្លារ) ដោយជាប់ពន្ធនាគារក្នុងរយៈពេលមួយ មិនលើសពីប្រាំមួយ (ប្រាំមួយ) ខែឬដោយការពិន័យនិងការជាប់ពន្ធនាគារបែបនេះ។ (លេខកូដក្រុងឡងប៊ិចផ្នែក ៨.១២០.០៣០ ។ អេ។ និង ៨.១២០.០៣០.E.៣)

វាត្រូវបានគេបញ្ជាដូច្នោះ៖



Thomas B. Modica  
ប្រធានក្រុង, ទីក្រុងឡងប៊ិចកាល  
បរិច្ឆេទ: ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ